


បំរុងប្រយ័ត្ន!

ត្រីមកពី Columbia Slough អាចបង្កគ្រោះថ្នាក់ក្នុងការបរិភោគ។

ត្រីគឺជាប្រភពប្រូតេអ៊ីនដ៏ល្អប្រសើរមួយ។ ក៏ប៉ុន្តែ ត្រី មួយចំនួននៅ Columbia Slough អាចនឹងទទួលបាននូវ ការបំពុលដោយសារសារធាតុគីមីដូចជា ប៊ីផេនីល ប៉ូលីក្លរ (PCBs) និងសារធាតុប៉ូលីក្លរូអាល់គីល (PFAS) និងថ្នាំសម្លាប់សត្វល្អិតមួយចំនួន។ អាជ្ញាធរសុខាភិបាលរដ្ឋ Oregon (OHA) ណែនាំឱ្យបរិភោគអាហាររដ្ឋតែ 1 ដងក្នុងប៉ុណ្ណោះក្នុងមួយខែសម្រាប់ត្រីទាំងអស់ដែលចាប់បាននៅតំបន់ Slough លើកលែងតែត្រីប្រភេទពួកដញ់កំខ្នាតធំ។ គប្បីត្រូវលាងសម្អាតត្រី និងវះយកគ្រឿងក្នុងចេញ ដូចមានបង្ហាញនៅទំព័រខាងក្រោយនៃខិត្តប័ណ្ណផ្សព្វផ្សាយនេះ។

ត្រីឆ្កាត

បរិភោគដោយសុវត្ថិភាព



តើត្រីប្រភេទណាដែលខ្ញុំគួរបរិភោគក្នុងបរិមាណតិចតួច?
 បរិភោគតែ 1 ដងប៉ុណ្ណោះក្នុងមួយខែ សម្រាប់ត្រីពីតំបន់ Slough ដូចជាប្រភេទត្រីដែលបង្ហាញនៅផ្នែកខាងក្រោម។

មួយដុំប៉ុណ្ណោះ

ដងក្នុងមួយខែ

Carp / ត្រីគល់រាំង

Black Crappie / ប្រីកាប៊ីខ្មៅ

Sunfish / ត្រីសាន់រិស

Bluegill / ត្រីប្លូហ្គីល

Largemouth Bass / បាសមាត់ធំ

Large-scale sucker / ប្រីបេតទពួកដញ់កំខ្នាតធំ

បរិភោគតែអាហាររដ្ឋតែ 2 ដងក្នុងមួយខែនៃត្រីប្រភេទពួកដញ់កំខ្នាតធំ។

តើនរណាជាអ្នកមានហានិភ័យខ្ពស់ជាងគេបំផុត?

- ស្ត្រីដែលមាន ឬអាចនឹងមានផ្ទៃពោះ
- ទារកកំពុងលូតលាស់នៅក្នុងផ្ទៃម្តាយ ទារកកំពុងបៅដោះម្តាយ និងកុមារដែលមានអាយុក្រោម 6 ឆ្នាំ
- អ្នកដែលបរិភោគត្រីច្រើនមកពី Columbia Slough

តើហានិភ័យសុខភាពដែលអាចកើតឡើងពីការបរិភោគត្រីដែលបំពុលដោយសារធាតុ PCBs និងថ្នាំពុលមានអ្វីខ្លះ?

- បំផ្លាញការលូតលាស់ខួរក្បាលដំណាក់កាលដំបូង និងប្រព័ន្ធប្រសាទរបស់កុមារ
- មានគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជនិង ប្រព័ន្ធភាពស្តាំ
- ហានិភ័យនៃជំងឺមហារីកខ្ពស់ជាងមុន
- កើនកម្រិតកូឡេស្តេរ៉ូល និង/ឬហានិភ័យនៃភាពធាត់

OHA បានធ្វើបច្ចុប្បន្នភាពការប្រឹក្សាអំពីត្រី Columbia Slough Fish នៅឆ្នាំ 2022។



